

សំណើប្រជាមតិ 41

ច្បាប់នេះបានដាក់ស្នើដោយសភាតំណាងរាស្ត្ររដ្ឋ សេចក្តីព្រាងច្បាប់លេខ 639 នៃឆ្នាំ 2013–2014 អង្គប្រជុំធម្មតា (ជំពូក 727, លក្ខន្តិកៈ នៃឆ្នាំ 2013) ត្រូវបានដាក់ជូនទៅប្រជាជនដោយ អនុលោមតាមប្រការនៃមាត្រា XVI នៃរដ្ឋធម្មនុញ្ញរដ្ឋ California។

ច្បាប់បានដាក់ស្នើនេះបន្ថែមវត្ថុមួយចំនួនទៅនឹងក្រមអំពីយោធានិង អតីតយុទ្ធជន; ដូច្នេះហើយ ប្រការថ្មីបានស្នើឡើងឲ្យដាក់បន្ថែមគឺមាន បោះពុម្ព ជាប្រភេទអក្សរទ្រេត សំរាប់សំគាល់ថាប្រការទាំងនោះគឺថ្មី។

ច្បាប់បានដាក់ស្នើ

វគ្គ 1។ មាត្រា 5y (ចាប់ផ្តើមជាមួយនឹងវគ្គ 998.540) គឺត្រូវបានបន្ថែម ទៅជំពូក 6 នៃផ្នែក 4 នៃក្រមយោធា និងអតីតយុទ្ធជនឲ្យមានថា ៖

មាត្រា 5y។ ច្បាប់សញ្ញាប័ណ្ណកម្ចី ឆ្នាំ 2014 នៃការការពារលំនៅដ្ឋាន អតីតយុទ្ធជន និងជនគ្មានផ្ទះសំបែងរបស់អតីតយុទ្ធជន។

998.540។ មាត្រានេះត្រូវតែត្រូវដឹង ហើយប្រហែលអាចសំអាងថាជា ច្បាប់សញ្ញាប័ណ្ណកម្ចី ឆ្នាំ 2014 នៃការការពារលំនៅដ្ឋានអតីតយុទ្ធជន និងជនគ្មានផ្ទះសំបែងរបស់អតីតយុទ្ធជន។

998.541។ (a) California ជាផ្ទះរបស់អតីតយុទ្ធជនប្រហែលជិតពីរ លាននាក់ ជាចំនួនច្រើនរដ្ឋផ្សេងៗទៀតនៅក្នុងប្រទេស ហើយជាមួយនឹង ថយចុះនៃសង្គ្រាមនៅប្រទេសអ៊ីរ៉ាក់ និងប្រទេសអាហ្គានីស្ថាន ចំនួនដែល មិនធ្លាប់មានពីមុនដែលអតីតយុទ្ធជននឹងវិលត្រឡប់មករដ្ឋ California សហគមន៍របស់យើង, ភាគច្រើនត្រូវការលំនៅដ្ឋាន, ការងារ, សេវាសុខ ភាពផ្លូវចិត្តនិងការព្យាបាលថ្នាំញៀន, និងសេវានីតិសម្បទាកម្ម។

(b) តែជាអតីត រដ្ឋ California ក៏ជាផ្ទះនាំមុខក្នុងប្រទេសក្នុង ចំនួនអតីតយុទ្ធជនគ្មានផ្ទះសំបែង ចំនួននេះប្រហែល 25 ភាគ រយ នៃចំនួនអតីតយុទ្ធជនគ្មានផ្ទះសំបែងនៃប្រទេសទាំងមូលដែល រស់នៅក្នុងរដ្ឋ California, ប្រហែល 19,000 នាក់ជាអតីតយុទ្ធជន។ យោងតាមការិយាល័យស្រាវជ្រាវនៅ California ក្រុង Los Angeles គឺ លេខមួយនៃចំនួនអតីតយុទ្ធជនគ្មានផ្ទះសំបែង បន្ទាប់មកគឺប៉ាន់ San Diego នៅ លេខទីបី ហើយ តំបន់ឆ្នេរ San Francisco នៅលេខទីប្រាំបួន។

(c) ជាបន្ថែមទៀត មុខមាត់នៃបណ្តាអតីតយុទ្ធជនគ្មានផ្ទះសំបែងក្នុង ប្រទេសគឺប្រែប្រួលដោយភាគច្រើនអតីតយុទ្ធជន OIF/OEF រកឃើញ ខ្លួនគេថាមានការធ្លាក់ចុះស្រីតៗសំដៅទៅរកការគ្មានផ្ទះសំបែង និង កំណើនខាងអតីតយុទ្ធជនជាស្ត្រី និងកូនៗរបស់គេ បញ្ចូលកាន់តែច្រើន ឡើងៗទៅក្នុងប្រជាសាស្ត្រនៃអតីតយុទ្ធជនគ្មានផ្ទះសំបែង។

(d) ជាមួយនឹងអត្រាខ្ពស់របស់គេអំពីជំងឺធ្លាក់ទឹកចិត្តក្រោយពេលមាន គ្រោះថ្នាក់ហើយ, រំលោភបំពានសារជាតិជាប់ត្រួតត្រា, នឹងនឹកម្នាភព ព្រម ទាំងឧប្បត្តិហេតុខ្ពស់នៃបទពិសោធការប៉ះទង្គិចផ្លូវភេទដោយអតីតយុទ្ធ ជនភេទស្ត្រីរបស់យើង អតីតយុទ្ធជនគ្មានផ្ទះសំបែងបច្ចុប្បន្ន ពួកគេទាំង អស់នោះជាញឹកញយៗ ចេញចូលក្នុងមន្ទីរឃុំឃាំង, មន្ទីរពេទ្យ, និងកម្មវិធីព្យា បាល, ការទាញសេវាចុះជាវិសមាមាត្រដោយមិនបានទទួលសេវាក្រឹម ត្រូវសំរាប់ធ្វើឲ្យស្ថេរភាពក្នុងជីវិតរបស់គេ។

(e) អង្គនីតិបញ្ញត្តិត្រូវតែរកមធ្យោបាយទូលំទូលាយ, សម្របសម្រួល, ហើយដែលមានប្រសិទ្ធភាពលើផ្លូវផ្សេងៗសំរាប់ឆ្លើយតបទៅនឹងសេចក្តី

ត្រូវការលំនៅដ្ឋាននៃអតីតយុទ្ធជនរបស់យើង។ មធ្យោបាយរបៀបនោះគួរ តែមានអានុភាពលើធនធានសាធារណៈ និងឯកជន ហើយនឹងសម្របទៅ នឹងសេវាលំនៅដ្ឋាន។

(f) ប្រាំឆ្នាំមុន ពលរដ្ឋ California យ៉ាងលើសលុបបានបញ្ជាក់ អះអាងនូវការដឹងគុណរបស់គេចំពោះអតីតយុទ្ធជនរបស់យើងដោយ ការអនុម័ត សំណើប្រជាមតិ 12, ទឹកប្រាក់ប្រាំបួនរយលានដុល្លារ (\$900,000,000) ភាគព្វកិច្ចសញ្ញាប័ណ្ណកម្ចីទូទៅមានគោលបំណងជួយ អតីតយុទ្ធជនជាពិសេសគឺទិញផ្ទះគ្រួសារទោល, ចំការ, និងផ្ទះចល័តតាម រយៈកម្មវិធីកម្ចីទិញផ្ទះ CalVet។

(g) ដោយសារវិបត្តិសេដ្ឋកិច្ចក្នុងប្រទេស និងការថយចុះផ្នែកលំនៅ ដ្ឋាន និងការប្រែប្រួលនៃប្រជាសាស្ត្រនៃអតីតយុទ្ធជនរបស់យើង កម្ម វិធីចំការ និងកម្មវិធីកម្ចីទិញផ្ទះ ដូចបានអនុម័តដោយ សំណើប្រជាមតិ 12, បិតក្រោមការជឿទុកចិត្តជាសំខាន់។ ប្រាំឆ្នាំតាំងពីសេចក្តីអនុម័តទឹក ប្រាក់ពេញប្រាំបួនរយលានដុល្លារ (\$900,000,000) នៅតែមិនបាន ចំណាយដូចផ្នែកនៃប្រាំបួនរយលានដុល្លារ (\$500,000,000) ពី សំណើប្រជា មតិ 32, ដែលបានអនុម័តដោយអ្នកបោះឆ្នោត in 2000។

(h) ខណៈពេលដែលសេចក្តីត្រូវការរបស់អតីតយុទ្ធជនសំរាប់លំនៅ ដ្ឋានពហុគ្រួសារដែលមានតម្លៃថោកល្មម, ឧបត្ថម្ភកិច្ច, និងអន្តរកាលនៅ តែមិនបានជួបតាមតម្រូវការ ហើយមានធនធានសាធារណៈ និងឯកជន នៅតែមានសំរាប់ក្នុងគោលបំណងនេះនៅក្រោមកង្វះខាតផ្នែកប្រើប្រាស់។

(i) អ្នកបោះឆ្នោត California គួរតែអនុញ្ញាតឲ្យមានឱកាសក្នុងការ កែទម្រង់សំណើប្រជាមតិ 12 កម្មវិធីសញ្ញាប័ណ្ណកម្ចីរបស់អតីតយុទ្ធជន ឲ្យមានភាពប្រសើរក្នុងការឆ្លើយតបទៅនឹងសេចក្តីត្រូវការផ្នែកលំនៅដ្ឋាន ព្រមទាំងការប្រែប្រួលនៃប្រជាសាស្ត្រក្នុងបណ្តាអតីតយុទ្ធជនបច្ចុប្បន្ន។

(j) ច្បាប់សញ្ញាប័ណ្ណកម្ចី ឆ្នាំ 2014 នៃការការពារលំនៅដ្ឋានអតីតយុទ្ធជន និងជនគ្មានផ្ទះសំបែងរបស់អតីតយុទ្ធជន និងកែទម្រង់ប្រាំមួយរយ លានដុល្លារ (\$600,000,000) នៃទឹកប្រាក់ដែលមានស្រាប់ សំណើប្រជា មតិ 12 ប្រាក់សញ្ញាប័ណ្ណកម្ចីអនុញ្ញាតសំរាប់សំណង់ និងការស្តារឡើង វិញនៃលំនៅដ្ឋានពហុគ្រួសារសំរាប់អតីតយុទ្ធជន និងគម្រោងអាទិភាព ដែលស្របនឹងលំនៅដ្ឋានជាមួយនឹងសេវានានា។ ទោះបីជាមួយនឹងការកែ ទម្រង់នៃប្រាក់សញ្ញាប័ណ្ណកម្ចីច្បាប់នៅតែរក្សាទុកចំនួនលើសពីពាក់ កណ្តាលមួយពាន់លានដុល្លារសំរាប់អតីតភាពនៃកម្មវិធី ចំការ CalVet និង កម្មវិធីប្រាក់កម្ចីទិញផ្ទះ។

(k) ច្បាប់សញ្ញាប័ណ្ណកម្ចីនៃការការពារលំនៅដ្ឋានអតីតយុទ្ធជន និង ជនគ្មានផ្ទះសំបែង នៃឆ្នាំ 2014 និងពង្រីកជម្រើសលំនៅដ្ឋាន និង សេវាសំរាប់អតីតយុទ្ធជន, ប្រសិទ្ធភាពចំណាយមានអានុភាពលើដុល្លារ សាធារណៈ, ភាគបន្ថយចំនួនអតីតយុទ្ធជនគ្មានផ្ទះសំបែង និងតម្លៃចូល រួមសាធារណៈរបស់វា ហើយដាក់ California នៅជួរខាងមុខនៃកិច្ចប្រឹង ប្រែងរបស់ប្រជាជាតិយើងដើម្បីបញ្ចប់នូវការគ្មានផ្ទះសំបែងនៃអតីតយុទ្ធ ជនរបស់យើងឲ្យមានក្នុង ក្នុងឆ្នាំ 2015។

998.542។ (a) ច្បាប់ភាគព្វកិច្ចសញ្ញាប័ណ្ណកម្ចីទូទៅរបស់រដ្ឋ (ជំពូក 4 (ចាប់ផ្តើមជាមួយនឹង វគ្គ 16720) នៃ ភាគ 3 នៃ ផ្នែក 4 នៃ ចំណងជើង 2 នៃក្រមរដ្ឋាភិបាល), ដូចបានកែប្រែពីពេលមួយទៅពេលមួយ ពុំនោះទេ វាលើកលែងតែមានផ្តល់ជូនក្នុងនេះ គឺត្រូវបានអនុម័តក្នុងគោលបំណង សំរាប់ការចេញ (issuance), ការលក់, និងការបង់សង នៃ, បើពុំនោះ

ទេមានផ្តល់ដោយគោរពទៅ, សញ្ញាប័ណ្ណបានអនុម័តនឹងត្រូវចេញដោយ មាត្រានេះ, ព្រមទាំងប្រការនានានៅក្នុងច្បាប់នោះក៏មានដាក់បញ្ចូលនៅ ក្នុងមាត្រានេះដូចប្រការសម្រេចមានចែងពេញលេញក្នុងមាត្រា។ រាល់ ឯកសារយោងទាំងអស់នៅក្នុងមាត្រានេះ "ក្នុងនេះ" គឺសំដៅទាំងពីរទាំង មាត្រានេះ និងច្បាប់នោះ។

(b) សំរាប់ក្នុងគោលបំណងនៃច្បាប់កាតព្វកិច្ចសញ្ញាប័ណ្ណកម្ចីទៅរបស់ រដ្ឋ ក្រសួងកិច្ចការអតីតយុទ្ធជនគឺជាក្រសួងតែងតាំង ក្រុមប្រឹក្សា។ ក្រសួង កិច្ចការអតីតយុទ្ធជនត្រូវតែអនុវត្តនូវករណីកិច្ចរបស់ក្រុមប្រឹក្សាដោយ មានកិច្ចពិភាក្សាជាមួយនឹងទីភ្នាក់ងារហិរញ្ញវត្ថុលំនៅដ្ឋានរដ្ឋ California និងក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍន៍សហគមន៍។

998.543 ។ ដូចបានប្រើក្នុងនេះ វាក្យសព្ទខាងក្រោមនេះមានន័យថា ៖

(a) "ក្រុមប្រឹក្សា" មានន័យថាក្រសួងកិច្ចការអតីតយុទ្ធជន។

(b) "សញ្ញាប័ណ្ណកម្ចីអតីតយុទ្ធជន" មានន័យថាសញ្ញាប័ណ្ណកម្ចីអតីត យុទ្ធជន, ជាកាតព្វកិច្ចសញ្ញាប័ណ្ណកម្ចីទៅរបស់រដ្ឋ ដែលត្រូវបានចេញឲ្យ ដោយអនុលោមតាមមាត្រានេះអនុម័តិយកតាមប្រការនានាក្នុង ច្បាប់ កាតព្វកិច្ចសញ្ញាប័ណ្ណកម្ចីទៅរបស់រដ្ឋ។

(c) "ច្បាប់សញ្ញាប័ណ្ណកម្ចីអតីតយុទ្ធជន" មានន័យថាមាត្រានេះបាន អនុញ្ញាតឲ្យចេញច្បាប់កាតព្វកិច្ចសញ្ញាប័ណ្ណកម្ចីទៅរបស់រដ្ឋហើយ អនុម័តិយកតាមច្បាប់កាតព្វកិច្ចសញ្ញាប័ណ្ណកម្ចីទៅរបស់រដ្ឋដោយប្រការ យោង។

(d) "គណៈកម្មការ" មានន័យថាជាលំនៅដ្ឋានសំរាប់គណៈកម្មការ ហិរញ្ញវត្ថុអតីតយុទ្ធជនដែលត្រូវបានបង្កើតឡើងដោយអនុលោមតាម វគ្គ 998.547 ។

(e) "មូលនិធិ" មានន័យថាជាលំនៅដ្ឋានសំរាប់មូលនិធិអតីតយុទ្ធជន ដែលត្រូវបានបង្កើតឡើងដោយអនុលោមតាម វគ្គ 998.544 ។

998.544 ។ (a) សញ្ញាប័ណ្ណកម្ចីក្នុងចំនួនសរុបប្រាំមួយរយលានដុល្លារ (\$600,000,000), ឬ ក្នុងចំនួនប៉ុន្មាននោះហើយ គឺចាំបាច់ មិនរួមបញ្ចូល ចំនួននៃការបង្វិលសងវិញនៃសញ្ញាប័ណ្ណកម្ចី, ក្នុងចំនួនប៉ុន្មាននោះហើយ គឺចាំបាច់, ប្រហែលអាចត្រូវបានចេញឲ្យ និងលក់ដើម្បីផ្តល់មូលនិធិមួយ សំរាប់អនុវត្តន៍តាមគោលបំណងដូចមានបញ្ជាក់នៅក្នុងអនុផ្នែក (b) ហើយសំរាប់បង់សងសំរាប់មូលនិធិបង្វិលនៃការចំណាយរបស់សញ្ញា ប័ណ្ណកម្ចីកាតព្វកិច្ចទៅដោយអនុលោមតាម វគ្គ 16724.5 នៃក្រមរដ្ឋា ភិបាល។ ច្បាប់សញ្ញាប័ណ្ណកម្ចីអតីតយុទ្ធជន, កាលណាត្រូវបានលក់, គួរ តែត្រូវបានចាត់ទុកថាមានសុពលភាព ហើយជាកាតព្វកិច្ចដែលត្រូវតែប្រតិបត្តិ តាមនៃរដ្ឋ California ហើយនឹងដោយស្មោះត្រង់ និងក្រេឌីតនៃរដ្ឋ California គឺក្នុងនេះសូមសន្យាថានឹងបង់ប្រាក់ឲ្យបានទៀងទាត់ទាំង ប្រាក់ដើម និងប្រាក់ការផងសញ្ញាប័ណ្ណកម្ចីអតីតយុទ្ធជនជាប្រាក់ដើម ហើយការប្រាក់ក្លាយជាបំណុលនិងអាចបង់សង។

(b) ប្រាក់ចំណេញនៃសញ្ញាប័ណ្ណកម្ចីអតីតយុទ្ធជនត្រូវបានចេញ និងលក់អនុលោមតាមវគ្គនេះគួរតែផ្តល់លទ្ធភាពដល់ក្រុមប្រឹក្សា សំរាប់ក្នុងគោលបំណងបង្កើតនូវមូលនិធិមួយសំរាប់ផ្តល់លំនៅដ្ឋាន ពហុគ្រួសារសំរាប់អតីតយុទ្ធជន និងគ្រួសាររបស់គេដោយអនុលោម តាមច្បាប់ការពារជនគ្មានផ្ទះសម្បែង និងលំនៅដ្ឋានសំរាប់អតីតយុទ្ធជន នៃឆ្នាំ 2014 (មាត្រា 3.2 (ចាប់ផ្តើមជាមួយវគ្គ 987.001)), និងការអនុម័ត លក្ខន្តិកៈណាមួយបន្តបន្ទាប់ដែលកែប្រែច្បាប់នោះ ឬអនុម័ត ឬកែប្រែ

ច្បាប់ណាមួយដែលកើតឡើងតាមក្រោយក្នុងគោលបំណងផ្តល់លំនៅ ដ្ឋានដល់អតីតយុទ្ធជន និងគ្រួសាររបស់គេ។

(c) អង្គនីតិបញ្ញត្តិអាច ពិពេលមួយទៅមួយពេល ដោយមានសំឡេង ឆ្លោតភាគច្រើន កែប្រែប្រការនានានៃច្បាប់នេះក្នុងគោលបំណងពង្រឹង សមត្ថភាព ប្រសិទ្ធភាព និងគណនេយ្យភាពនៃកម្មវិធី ឬសំរាប់ក្នុងគោល បំណងពង្រីកគោលដៅកម្មវិធីឲ្យបានទូលំទូលាយថែមទៀត។

(d) ប្រាក់ចំណេញនៃសញ្ញាប័ណ្ណកម្ចីអតីតយុទ្ធជនត្រូវបានចេញ និង លក់អនុលោមតាមវគ្គនេះត្រូវដាក់បញ្ចូលក្នុងមូលនិធិអតីតយុទ្ធជនសំរាប់ លំនៅដ្ឋានដែលក្នុងនេះគេបានបង្កើតរួចហើយ។

998.546 ។ សញ្ញាប័ណ្ណកម្ចីអតីតយុទ្ធជនដែលបានអនុញ្ញាតដោយ មាត្រានេះត្រូវតែបានរៀបចំ, ប្រតិបត្តិ, ចេញ, លក់, បង់, និងដូរយក ដូច មានផ្តល់នៅក្នុងច្បាប់កាតព្វកិច្ចសញ្ញាប័ណ្ណកម្ចីទៅរបស់រដ្ឋ (ជំពូក 4 (ចាប់ផ្តើមជាមួយនឹង វគ្គ 16720) នៃ ភាគ 3 នៃ ផ្នែក 4 នៃចំណងជើង 2 នៃក្រមរដ្ឋាភិបាល), និងរាល់ប្រការទាំងអស់នៃច្បាប់នោះ លើកលែង តែក្នុងអនុផ្នែក (a) និង (b) នៃ វគ្គ 16727 នៃក្រមរដ្ឋាភិបាល, គួរតែ អនុវត្តក្នុងសញ្ញាប័ណ្ណកម្ចីអតីតយុទ្ធជនហើយក្នុងមាត្រានេះ ហើយតាំង ពីនេះទៅត្រូវដាក់បញ្ចូលក្នុងមាត្រានេះដូចតាមការចែងពេញលេញនៅ ក្នុងមាត្រានេះ។

998.547 ។ សំរាប់តែក្នុងគោលបំណងនៃការអនុញ្ញាតការចេញ និង លក់ដោយអនុលោមទៅតាមច្បាប់សញ្ញាប័ណ្ណកម្ចីកាតព្វកិច្ចទៅរបស់ រដ្ឋនៃសញ្ញាប័ណ្ណកម្ចីអតីតយុទ្ធជនដែលបានអនុញ្ញាតដោយមាត្រានេះ, គណៈកម្មការហិរញ្ញវត្ថុលំនៅដ្ឋានសំរាប់អតីតយុទ្ធជនដែលក្នុងនេះគេបាន បង្កើតរួចហើយ សំរាប់ក្នុងគោលបំណងនៃមាត្រានេះ, គណៈកម្មការហិរញ្ញ វត្ថុលំនៅដ្ឋានសំរាប់អតីតយុទ្ធជនគឺ "គណៈកម្មការ" ជាក្យសព្ទត្រូវបាន ប្រើនៅក្នុង ច្បាប់សញ្ញាប័ណ្ណកម្ចីកាតព្វកិច្ចទៅរបស់រដ្ឋ។ គណៈកម្មការ មានរួមនូវ អ្នកត្រួតត្រាហិរញ្ញវត្ថុ (Controller), ហោរញ្ជីក, នាយកហិរញ្ញក, លេខាធិការពាណិជ្ជកម្ម, សេវាអ្នកប្រើប្រាស់, និងលំនៅដ្ឋាន, និងលេខា ធិការកិច្ចការអតីតយុទ្ធជន, ឬ អ្នកតំណាងត្រូវបានតែងតាំងរបស់គេ។ ហោរញ្ជីកគួរបំពេញប្រធានរបស់គណៈកម្មការ។ ចំនួនភាគច្រើនរបស់ គណៈកម្មការអាចធ្វើសកម្មភាពសំរាប់គណៈកម្មការទាំងមូល។

998.548 ។ គណៈកម្មការគួរតែជាអ្នកកំណត់ថាតើវាជាការចាំបាច់ ឬគួរឲ្យចង់ក្នុងការចេញសញ្ញាប័ណ្ណកម្ចីអតីតយុទ្ធជនដែលបានអនុញ្ញាត ដោយមាត្រានេះដើម្បីបំពេញកិច្ចការសកម្មភាពដូចមានបញ្ជាក់ជាពិសេស នៅក្នុងវគ្គ 998.544 ហើយ បើដូច្នោះមែនចំនួននៃសញ្ញាប័ណ្ណកម្ចីដែលនឹង ត្រូវចេញឲ្យ និងលក់។ បញ្ហាកើតឡើងបន្តនៃសញ្ញាប័ណ្ណកម្ចីអតីតយុទ្ធ ជនអាចត្រូវបានអនុញ្ញាត និងលក់ដើម្បីអនុវត្តន៍សកម្មភាពទាំងនោះឲ្យ បានជឿនលឿនជាលំដាប់ ហើយវាមិនចាំបាច់ទេដែលថាសញ្ញាប័ណ្ណកម្ចី អតីតយុទ្ធជនដែលបានអនុញ្ញាតត្រូវបានចេញគឺនឹងត្រូវលក់តែនៅពេល ណាមួយនោះ។

998.549 ។ ត្រូវមានការប្រមូលប្រាក់ជារៀងរាល់ឆ្នាំ ហើយក្នុងរបៀប និងពេលវេលាដូចគ្នា នឹងរបៀបប្រមូលប្រាក់ចំណូលរបស់រដ្ឋ ជាបន្ថែមទៅ នឹងប្រាក់ចំណូលធម្មតារបស់រដ្ឋ ចំនួនសរុបដល់ចំនួនដែលបានតម្រូវឲ្យ បង់សងលើប្រាក់ដើម និងការប្រាក់សំរាប់សញ្ញាប័ណ្ណកម្ចីរៀងរាល់ឆ្នាំ។ នេះជាករណីកិច្ចរបស់មន្ត្រីនានាដែលផ្ទុកផ្ទុកដោយរដ្ឋជាមួយនូវករណីយ កិច្ចណាមួយចំពោះការប្រមូលប្រាក់ចំណូលដែលត្រូវធ្វើនិងត្រូវបំពេញ

41

រៀងរាល់ និងរាល់សកម្មភាពដែលចាំបាច់ក្នុងការប្រមូលប្រាក់សរុបផលបន្ថែមទៀតនោះ។

998.550។ ថ្វីបើមាន វត្ថុ 13340 នៃក្រុមរដ្ឋាភិបាលដែលក្នុងនេះត្រូវបានបម្រុងទុកពីមូលនិធិទូទៅនៅក្នុងតនាគាររដ្ឋក្នុងគោលបំណងនៃមាត្រានេះ ចំនួនដែលនឹងស្មើគ្នានឹងចំនួនសរុបដូចខាងក្រោម ៖

42

(a) សរុបចំនួនប្រចាំឆ្នាំ ចាំបាច់បង់សំរាប់ប្រាក់ដើម និងការប្រាក់ចំពោះសញ្ញាប័ណ្ណកម្ចីដែលបានចេញ និងលក់ដោយអនុលោមតាមមាត្រានេះ ដោយប្រាក់ដើម និងការប្រាក់ត្រូវដល់ពេលសង និងបង់សងវិញ។

(b) សរុបចំនួនដែលចាំបាច់អនុវត្តន៍ វត្ថុ 998.551, ត្រូវបានបម្រុងទុកដោយមានគិតពីឆ្នាំសារពើពន្ធ។

998.551។ សំរាប់ក្នុងគោលបំណងអនុវត្តន៍តាមមាត្រានេះ នាយកហិរញ្ញវត្ថុអាចអនុញ្ញាតឱ្យដកចេញពីមូលនិធិនៃចំនួនដែលមិនឲ្យលើសពីចំនួនសញ្ញាប័ណ្ណកម្ចីដែលមិនបានលក់ដែលត្រូវបានអនុញ្ញាតដោយគណៈកម្មការសំរាប់លក់ក្នុងគោលបំណងអនុវត្តន៍តាមមាត្រានេះ។ ចំនួនណាក៏ដោយដែលបានដកចេញត្រូវតែដាក់បញ្ចូលក្នុងមូលនិធិ។ ប្រាក់អ្វីក៏ដោយដែលអាចមានក្រោមវត្ថុនេះគួរតែបង្វិលទៅមូលនិធិទូទៅពីផលចំណេញបានទទួលពីការលក់សញ្ញាប័ណ្ណក្នុងគោលបំណងអនុវត្តន៍តាមមាត្រានេះ។

998.552។ ប្រាក់ទាំងអស់ដែលបានដាក់បញ្ចូលក្នុងមូលនិធិដែលមកពីបុព្វលាភ និង ប្រាក់ការកើនឡើងពីសញ្ញាប័ណ្ណកម្ចីបានលក់ មានចំនួនលើសពីចំនួនបុព្វលាភបានប្រើសំរាប់ថ្លៃនៃការចេញសញ្ញាប័ណ្ណកម្ចី គួរតែបម្រុងទុកក្នុងមូលនិធិ ហើយគួរតែធ្វើឲ្យមានលទ្ធភាពសំរាប់ផ្ទេរចូលក្នុងមូលនិធិទូទៅជាឥណទានសំរាប់ការចំណាយនានាដើម្បីការប្រាក់សញ្ញាប័ណ្ណកម្ចី។

998.553។ ដោយអនុលោមតាម ជំពូក 4 (ចាប់ផ្តើមជាមួយនឹងវត្ថុ 16720) នៃ ភាគ 3 នៃ ផ្នែក 4 នៃ ចំណងជើង 2 នៃក្រុមរដ្ឋាភិបាល ថ្លៃចំណាយទាំងអស់ ឬផ្នែកខ្លះនៃសញ្ញាប័ណ្ណកម្ចីដែលចេញឲ្យប្រើប្រាស់ប្រហែលត្រូវបង់ដោយផលចំណេញពីសញ្ញាប័ណ្ណ រួមទាំងបុព្វលាភណាមួយដែលមកពីការលក់សញ្ញាប័ណ្ណកម្ចី។ តម្លៃនានាគួរតែចែករំលែកឲ្យសមាមាត្ររវាងកម្មវិធីទទួលមូលនិធិតាមរយៈច្បាប់សញ្ញាប័ណ្ណកម្ចីនេះ។

998.554។ ក្រុមប្រឹក្សាអាចស្នើសុំឲ្យមាន គណៈកម្មការវិនិយោគប្រាក់ទុនបញ្ចូលគ្នាដើម្បីធ្វើកម្មវិធីវិនិយោគប្រាក់ទុនបញ្ចូលគ្នាមានរួមទាំងទម្រង់ត្រូវបានអនុញ្ញាតផ្សេងៗទៀតនៃហិរញ្ញវត្ថុបណ្តោះអាសន្នដែលមានរួមក្នុងនោះ តែមិនកំរិតតែ ក្រដាសពាណិជ្ជកម្ម ដោយអនុលោមទៅនឹង វត្ថុ 16312 នៃក្រុមរដ្ឋាភិបាលសំរាប់ក្នុងគោលបំណងអនុវត្តន៍តាមមាត្រានេះ។ ចំនួនដែលបានស្នើសុំមិនត្រូវលើសពីចំនួនសញ្ញាប័ណ្ណកម្ចីមិនបានលក់ ដែលគណៈកម្មការ, តាមដំណោះស្រាយ, បានអនុញ្ញាតឲ្យលក់ក្នុងគោលបំណងអនុវត្តន៍តាមមាត្រានេះ។ ក្រុមប្រឹក្សាត្រូវប្រតិបត្តិរូងកសារទាំងឡាយណាដែលបានតម្រូវដោយ គណៈកម្មការវិនិយោគប្រាក់ទុនបញ្ចូលគ្នាសំរាប់ទទួល និងបង់សងប្រាក់កម្ចី។ ចំនួនណាមួយដែលបានឲ្យខ្ចីគួរតែដាក់បញ្ចូលទៅក្នុងមូលនិធិដែលបាន ត្រៀមបម្រុងទុកដោយក្រុមប្រឹក្សាដោយអនុលោមតាមមាត្រានេះ។

998.555។ សញ្ញាប័ណ្ណកម្ចីអាចត្រូវបង្វិលសងវិញដោយអនុលោមជាមួយនឹង មាត្រា 6 (ចាប់ផ្តើមជាមួយនឹង វត្ថុ 16780) នៃ ជំពូក 4 នៃភាគ 3

នៃ ផ្នែក 4 នៃ ចំណងជើង 2 នៃក្រុមរដ្ឋាភិបាលដែលជាផ្នែកនៃច្បាប់កាតព្វកិច្ចសញ្ញាប័ណ្ណកម្ចីទូទៅរបស់រដ្ឋ។ បានអនុម័តដោយអ្នកបោះឆ្នោតរបស់រដ្ឋសំរាប់ការចេញសញ្ញាប័ណ្ណបានអធិប្បាយនៅក្នុងមាត្រានេះរួមនឹងការយល់ព្រមនៃការចេញសញ្ញាប័ណ្ណណាមួយដែលបានចេញឲ្យបង្វិលសងនូវសញ្ញាប័ណ្ណដែលបានចេញជាលើកដំបូងក្រោមមាត្រានេះ ឬសញ្ញាប័ណ្ណបានចេញការបង្វិលប្រាក់សងដែលបានចេញពីមុនមក។

998.556។ ថ្វីបើប្រការនានាផ្សេងទៀតនៃមាត្រានេះ ឬច្បាប់សញ្ញាប័ណ្ណកម្ចីកាតព្វកិច្ចទូទៅរបស់រដ្ឋ ហេរញ្ញវត្ថុអាចរក្សាទុកគណនីយដោយឡែកសំរាប់ការធ្វើវិនិយោគនៃប្រាក់ចំណេញពីសញ្ញាប័ណ្ណកម្ចី និងការធ្វើវិនិយោគនៃចំណូលដែលបានមកពីផលចំណេញទាំងនោះ។ ហេរញ្ញវត្ថុអាចប្រើ ឬបង្គាប់ឲ្យប្រើប្រាក់ចំណេញ ឬប្រាក់ចំណូលសំរាប់បង់ឲ្យប្រាក់បង្វិលមកវិញ (rebate), ទណ្ឌកម្ម, ឬប្រាក់បង់ផ្សេងៗទៀតដែលតម្រូវក្រោមច្បាប់សហព័ន្ធ ឬធ្វើសកម្មភាពដទៃទៀត, ក្នុងក្តីគោរពដល់ការធ្វើវិនិយោគ និងការប្រើប្រាស់ប្រាក់ចំណេញបានពីសញ្ញាប័ណ្ណកម្ចី ឬការដែលគួរឲ្យចង់បានក្រោមច្បាប់ពន្ធរបស់រដ្ឋការសហព័ន្ធ ឬទទួលនូវផលប្រយោជន៍ផ្សេងៗទៀតក្រោមច្បាប់សហព័ន្ធក្នុងនាមនៃមូលនិធិរបស់រដ្ឋនេះ។

998.557។ អង្គនីតិបញ្ញត្តិ ក្នុងនេះរកឃើញ ហើយប្រកាសថា ដោយសារប្រាក់ចំណេញបានពីការលក់សញ្ញាប័ណ្ណកម្ចីដែលបានអនុញ្ញាតដោយមាត្រានេះគឺមិនមែនជា "ប្រាក់ចំណេញនៃពន្ធ" ដោយពាក្យនោះ ត្រូវបានប្រើនៅក្នុងមាត្រា XIII B នៃរដ្ឋធម្មនុញ្ញនៃរដ្ឋ California ការបង់ថ្លៃសំណងនៃប្រាក់ចំណេញទាំងឡាយគឺមិនមែនជាកម្មវត្ថុសំរាប់ការកំរិតនានាដែលបានដាក់ដោយមាត្រានេះ។

សំណើប្រជាមតិ 42

ការធ្វើវិសោធនកម្មនេះត្រូវបានស្នើឡើងដោយរដ្ឋធម្មនុញ្ញរបស់ព្រឹទ្ធសភា វិសោធនកម្ម 3 នៃ ឆ្នាំ 2013–2014 អង្គប្រជុំធម្មតា (ដំណោះស្រាយ ជំពូក 123, លក្ខន្តិកៈ នៃឆ្នាំ 2013) បានកែប្រែរដ្ឋធម្មនុញ្ញ California ដោយការធ្វើវិសោធនកម្មវត្ថុតាំងពីនោះមក; ដូច្នេះហើយប្រការថ្មីដែលបានស្នើឲ្យដាក់បន្ថែមគឺមានបោះពុម្ពជា ប្រភេទអក្សរទ្រេតសំរាប់សំគាល់ថាប្រការទាំងនោះគឺថ្មី។

សំណើធ្វើវិសោធនកម្មលើ វត្ថុ 3 នៃមាត្រា I និង វត្ថុ 6 នៃមាត្រា XIII B

ទីមួយ—ដែលថា វត្ថុ 3 នៃមាត្រា I តាំងពីនោះមក គឺត្រូវកែប្រែឲ្យមានថា ៖

វត្ថុ 3។ (a) ពលរដ្ឋមានសិទ្ធិណែនាំអ្នកតំណាងរបស់គេ ដាក់បង្គោលខិតរដ្ឋាភិបាលរបស់គេសំរាប់លើកឡើងនូវសារទុក្ខ និងសេរីភាពនៃការជួបជុំគ្នាពីភាពដោះស្រាយសំរាប់រកផលប្រយោជន៍ល្អរួមគ្នា។

(b) (1) ពលរដ្ឋមានសិទ្ធិទទួលបានព័ត៌មានដែលទាក់ទងនឹងការដឹកនាំធ្វើអាជីវកម្មរបស់ពលរដ្ឋ និង ដូច្នេះហើយ អង្គប្រជុំសាធារណៈ និងការសរសេរអំពីមន្ត្រីសាធារណៈ និងទីភ្នាក់ងារនានាត្រូវបើកចំហសំរាប់ការវិគតនជាសាធារណៈ។

(2) លក្ខន្តិកៈ, បទបញ្ញត្តិគុណការ, ឬអំណាចផ្សេងៗទៀត រួមទាំងក្រុមនានាដែលមានប្រសិទ្ធភាពនៅចំកាលបរិច្ឆេទចូលជាធរមាននៃអនុផ្នែកនេះគួរតែត្រូវបកស្រាយឲ្យបានទូលំទូលាយ បើសិនជាសិទ្ធិទទួលបានព័ត៌មាន

របស់ពលរដ្ឋត្រូវបានជ្រោមជ្រែងលើកដំកើង តែបកស្រាយចង្អៀត បើសិនជាវាកំរិតសិទ្ធិទទួលបាន។ លក្ខន្តិកៈ, បទបញ្ញត្តិគុណការ, ឬអំណាចផ្សេងៗទៀតដែលបានអនុម័តទទួលយកក្រោយកាលបរិច្ឆេទចូលជាធរមាននៃអនុផ្នែកនេះដែលកំរិតសិទ្ធិទទួលបានត្រូវទទួលយកជាមួយនឹងការរកឃើញនូវការបង្ហាញពីផលប្រយោជន៍ដែលត្រូវបានការពារដោយការកំរិត និងសេចក្តីត្រូវការសំរាប់ការផលប្រយោជន៍នោះ។

(3) គ្មានអ្វីនៅក្នុងអនុប្រការនេះត្រូវប្រើជំនួស ឬកែប្រែសិទ្ធិ និងសិទ្ធិឯកជនដែលបានធានាដោយ រដ្ឋ 1 ឬក៏ទិពលនៃការសង់ លក្ខន្តិកៈ, បទបញ្ញត្តិគុណការ, ឬអំណាចផ្សេងៗទៀតក្នុងវិសាលភាពនៃការពារសិទ្ធិចំពោះសិទ្ធិឯកជន រួមទាំងទម្រង់នៃនីតិវិធីផ្សេងៗដែលគ្រប់គ្រងលើការរកឃើញថា ឬការបញ្ចេញព័ត៌មានពាក់ព័ន្ធនឹងការបំពេញកិច្ចការរបស់មន្ត្រី ឬគុណសម្បត្តិវិជ្ជាជីវៈរបស់មន្ត្រីសន្តិភាព។

(4) គ្មានអ្វីនៅក្នុងអនុប្រការនេះត្រូវប្រើជំនួស ឬកែប្រែប្រការណាមួយនៃរដ្ឋធម្មនុញ្ញរួមទាំងការធានាដែលជាធនធានមិនត្រូវបានដកសិទ្ធិនៃជីវិតរស់នៅ, សេរីភាព, ឬអាយុវិវត្ត ដោយគ្មាននីតិវិធីត្រឹមត្រូវតាមច្បាប់ឬបដិសេធការការពារសមធម៌នៃច្បាប់ដូចមានផ្តល់នៅក្នុង រដ្ឋ 7។

(5) អនុផ្នែកនេះមិនលុបចោល ឬនិរាករណ៍ ជាការបញ្ជាក់សម្តែងក្តី ឬជាការដាច់ទាក់ទងក្តីនូវរដ្ឋធម្មនុញ្ញ ឬលក្ខន្តិកៈលើកលែងតែសិទ្ធិទទួលប័ណ្ណសារសាធារណៈ ឬអង្គប្រជុំនៃអង្គសាធារណៈដែលមានប្រសិទ្ធភាពនៅចំកាលបរិច្ឆេទចូលជាធរមាននៃអនុផ្នែកនេះរួមទាំង តែមិនកំរិតលើច្បាប់ណាមួយការពារភាពលាក់កំបាំងនៃអាជ្ញាធរ និងក្នុងសំណុំរឿងបណ្តឹងចោទប្រកាន់។

(6) គ្មានអ្វីនៅក្នុងអនុផ្នែកនេះលុបចោល, និរាករណ៍, ជំនួស ឬកែប្រែការការពារសំរាប់ភាពលាក់កំបាំងនៃនីតិវិធី និងប័ណ្ណសារនៃអង្គនីតិបញ្ញត្តិសមាជិករបស់អង្គនីតិបញ្ញត្តិ និងនិយោជិករបស់គេ, គណៈកម្មការ, និងការប្រជុំរបស់គណបក្សនយោបាយដែលផ្តល់ដោយ រដ្ឋ 7 នៃមាត្រា IV, ច្បាប់រដ្ឋ, ឬបទបញ្ញត្តិអង្គនីតិបញ្ញត្តិអនុម័តទទួលបានក្នុងការឲ្យមានភាពជឿនលឿនដល់ប្រការនានា ឬមិនប៉ះពាល់ដល់កំរិតព្រំដែននៃការអនុញ្ញាតត្រូវបានរកឃើញក្នុងគុណការ ឬនីតិវិធីដ្ឋបាលអំពីការឆ្លុះបញ្ចាំងរបស់អង្គនីតិបញ្ញត្តិ និងនិយោជិករបស់គេ, គណៈកម្មការ, និងការប្រជុំរបស់គណបក្សនយោបាយ។

(7) ដើម្បីធានានូវសិទ្ធិចូលរួមប្រជុំជាសាធារណៈនៃអង្គសាធារណៈ និងការសរសេរនៃមន្ត្រីសាធារណៈ និងទីភ្នាក់ងារនានាដូចមានបញ្ជាក់ជាពិសេសនៅក្នុងខថាខ័ណ្ឌ (1), ទីភ្នាក់ងារមូលដ្ឋាននីមួយៗក្នុងនេះតម្រូវឲ្យប្រតិបត្តិតាមច្បាប់ស្តីពីប័ណ្ណសារសាធារណៈ: California (ជំពូក 3.5 (ចាប់ផ្តើមជាមួយនឹង រដ្ឋ 6250) នៃ ផ្នែក 7 នៃចំណងជើង 1 នៃក្រមរដ្ឋាភិបាល) និង ច្បាប់ Ralph M. Brown (ជំពូក 9 (ចាប់ផ្តើមជាមួយនឹង រដ្ឋ 54950) នៃ ភាគ 1 នៃ ផ្នែក 2 នៃ ចំណងជើង 5 នៃក្រមរដ្ឋាភិបាល), និងការអនុម័តលក្ខន្តិកៈណាមួយបន្តបន្ទាប់ដែលកែប្រែច្បាប់ណាមួយនោះ ឬអនុម័ត ច្បាប់ណាមួយដែលកើតឡើងតាមក្រោយ ឬកែប្រែច្បាប់ណាមួយដែលកើតឡើងតាមក្រោយដែលមានការរកឃើញនូវការបង្ហាញថាការអនុម័តច្បាប់ពង្រឹងនូវគោលបំណងនៃវគ្គនេះ។

ទីពីរ—ដែលថា រដ្ឋ 6 នៃ មាត្រា XIII B តាំងពីនោះមកត្រូវកែប្រែឲ្យអានថា ៖

រដ្ឋ 6។ (a) ពេលណាក៏ដោយដែលអង្គនីតិ ឬទីភ្នាក់ងាររដ្ឋណាមួយណានាំឲ្យបង្កើតកម្មវិធីថ្មីមួយ ឬសេវាកំរិតខ្ពស់ដល់រដ្ឋាភិបាលមូលដ្ឋាន រដ្ឋគួរតែផ្តល់មូលនិធិប្រាក់ជំនួយសំរាប់ជាសំណងដល់រដ្ឋាភិបាលមូលដ្ឋានសំរាប់ថ្លៃចំណាយរបស់គេ ឬបង្កើននូវកំរិតសេវា លើកលែងអង្គនីតិបញ្ញត្តិអាច តែមិនត្រូវការ ផ្តល់នូវមូលនិធិប្រាក់ជំនួយសំរាប់ការណែនាំដូចតទៅនេះ ៖

(1) ការណែនាំរបស់អង្គនីតិបញ្ញត្តិបានស្នើដោយទីភ្នាក់ងារមូលដ្ឋានដែលប៉ះពាល់។

(2) អង្គនីតិបញ្ញត្តិឲ្យនិយមន័យឧក្រិដ្ឋកម្ម ឬកែប្រែអត្ថន័យឧក្រិដ្ឋកម្មដែលមានរួចហើយ។

(3) ការណែនាំអង្គនីតិបញ្ញត្តិបានអនុម័តមុន ថ្ងៃទី 1 មករា 1975, ឬដីកាប្រតិបត្តិ ឬ បទបញ្ញត្តិដែលបានអនុវត្តន៍ពីដំបូងអាណត្តិអង្គនីតិបញ្ញត្តិបានអនុម័តមុន ថ្ងៃទី 1 មករា 1975។

(4) ការណែនាំអង្គនីតិបញ្ញត្តិមាននៅក្នុងលក្ខន្តិកៈនៃដែនកំណត់ក្នុងកថាខ័ណ្ឌ (7) នៃអនុផ្នែក (b) នៃរដ្ឋ 3 នៃមាត្រា 1។

(b) (1) លើកលែងតែដូចមានផ្តល់ក្នុងកថាខ័ណ្ឌ (2), សំរាប់ ឆ្នាំ 2005–06 ឆ្នាំសារពើពន្ធ និងឆ្នាំសារពើពន្ធបន្តបន្ទាប់សំរាប់អាណត្តិដែលផ្លូវរបស់រដ្ឋាភិបាលមូលដ្ឋានជាអ្នកទាមទារត្រូវបានកំណត់ក្នុងឆ្នាំសារពើពន្ធពីមុនអាចបង់ឲ្យបានដោយរដ្ឋអនុលោមតាមច្បាប់ អង្គនីតិបញ្ញត្តិគួរតែប្រុងទុកនៅក្នុងច្បាប់ថវិកាប្រចាំឆ្នាំនូវចំនួនដែលអាចបង់បានពេញចំនួនដែលមិនទាន់ត្រូវបានបង់ពីមុនមក ឬដែលកិច្ចប្រតិបត្តិការត្រូវបានព្យួរនៃអាណត្តិសំរាប់ឆ្នាំសារពើពន្ធដែលច្បាប់ថវិកាប្រចាំឆ្នាំអាចអនុវត្តន៍បានក្នុងរបៀបដូចមានពណ៌នាដោយច្បាប់។

(2) ប្រាក់អាចបង់បានទារសំរាប់ថ្លៃចំណាយដែលកើនមុន ឆ្នាំ 2004–05 ឆ្នាំសារពើពន្ធដែលមិនទាន់បានបង់នៅឡើយមុនឆ្នាំ 2005–06 ឆ្នាំសារពើពន្ធអាចត្រូវបានបង់ក្នុងអំឡុងពេលច្រើនឆ្នាំ ដូចមានពណ៌នាដោយច្បាប់។

(3) ប្រាក់ចំណូលពន្ធអចលនទ្រព្យជាពន្ធដែលគិតជាភាគរយនៃតម្លៃទំនិញអចលនទ្រព្យ (Ad valorem) មិនគួរត្រូវយកមកប្រើសំរាប់សង់រដ្ឋាភិបាលមូលដ្ឋានសំរាប់ថ្លៃចំណាយលើកម្មវិធីថ្មី ឬសំរាប់សេវាកំរិតខ្ពស់ឡើយ។

(4) អនុផ្នែកនេះអនុវត្តន៍តែសំរាប់ការណែនាំដែលប៉ះពាល់ដល់ទីក្រុង, ខោនធី, ទីក្រុងនិងខោនធី, ឬមណ្ឌលពិសេស។

(5) អនុផ្នែកនេះមិនគួរត្រូវអនុវត្តសំរាប់តម្រូវការផ្តល់ ឬទទួលស្គាល់នូវទម្រង់ការណាមួយ ឬការការពារដែលមិនសំខាន់, សិទ្ធិ, កម្រៃ, ឬឋានៈនៃការងារនៃនិយោជិករបស់រដ្ឋាភិបាលមូលដ្ឋានណាមួយ ឬជនចូលនិវត្តន៍, ឬ និយោជិករបស់អង្គការរដ្ឋាភិបាលមូលដ្ឋានណាមួយដែលកើតចេញពី មានឥទ្ធិពលលើ ឬទាក់ទងដោយផ្ទាល់ទៅនឹងអនាគត, បច្ចុប្បន្ន, ឬអតីតកាលរបស់ការងាររដ្ឋាភិបាលមូលដ្ឋានដែលបង្កបង្កើតនូវការណែនាំជាប្រធានបទនៃវគ្គនេះ។

(c) ការណែនាំនូវកម្មវិធីថ្មី ឬសេវាកំរិតខ្ពស់រួមទាំងការផ្ទេរដោយអង្គនីតិបញ្ញត្តិពីរដ្ឋទៅទីក្រុង, ខោនធី, ទីក្រុង និងខោនធី ឬមណ្ឌលពិសេសនៃការទទួលខុសត្រូវហិរញ្ញវត្ថុទាំងស្រុង ឬភាគខ្លះ សំរាប់កម្មវិធីដែលតម្រូវដែលពីមុនមករដ្ឋការទទួលខុសត្រូវហិរញ្ញវត្ថុទាំងស្រុង ឬភាគខ្លះ។